

គម្រោង
អនាគតការសិក្សា
របស់កូនខ្ញុំ
ជាមួយ មេនូឡាយហ្វី



អត្ថប្រយោជន៍
ព្យាបាលជំងឺធ្ងន់ធ្ងរ



អត្ថប្រយោជន៍
ការពារបន្ថែមសម្រាប់បុត្រឆ្នាំតា



តើអ្នកដឹងទេ?

កត្តាចម្បងដែលអាចប៉ះពាល់ដល់ការសិក្សាកូនៗគឺបញ្ហាសុខភាពរបស់ឪពុកម្តាយផ្ទាល់ ហើយ **40%*** នៃមរណភាពនៅប្រទេសកម្ពុជាគឺបណ្តាលមកពី ជំងឺបេះដូង ជំងឺមហារីក និងជំងឺដាច់សរសៃឈាមខួរក្បាល។

ជាមួយគម្រោង **អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វី** ដោយបន្ថែម **អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ** លោកអ្នកនឹងលែងមានក្តីបារម្ភ!

អំពី អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វី

រយៈពេលនៃការធានារ៉ាប់រង	5 ឆ្នាំ រហូតដល់ 22 ឆ្នាំ
រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង	ដូចគ្នានឹងរយៈពេលនៃការធានារ៉ាប់រង
អាយុដែលអនុញ្ញាតឱ្យទទួលយកការធានា (ម្ចាស់បណ្ណ)	ចាប់ពី 18 ឆ្នាំ ទៅ 55 ឆ្នាំ
អាយុដែលអនុញ្ញាតឱ្យទទួលយកការធានា (អាយុកូន)	ចាប់ពី 1 ឆ្នាំ ទៅ 14 ឆ្នាំ
លក្ខខណ្ឌនៃការបង់បុព្វលាភធានារ៉ាប់រង	
វិធីសាស្ត្រនៃការបង់បុព្វលាភធានារ៉ាប់រង៖	ប្រចាំឆ្នាំ ឬ ប្រចាំឆមាស
មធ្យោបាយនៃការបង់បុព្វលាភធានារ៉ាប់រង៖	- តាមកម្មវិធីទូរសព្ទដៃរបស់ធនាគារ - ការផ្ទេរប្រាក់តាមធនាគារ - តាមរយៈភ្នាក់ងារវីង - តាមរយៈមធ្យោបាយបង់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់ មេនូឡាយហ្វី រួមមាន៖ Credit Card/ Debit Card and KHQR
ករណីខកខាន ឬយឺតយ៉ាវក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្ទាប់៖	រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុននៅ ឬ មុនកាលបរិច្ឆេទបង់បុព្វលាភធានារ៉ាប់រង តាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។ ករណីមានការខកខានបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ នឹងនាំឱ្យបណ្ណសន្យារ៉ាប់រងអស់សុពលភាព និងគ្មានអត្ថប្រយោជន៍ណាមួយត្រូវបានផ្តល់ជូនឡើយ។ ប្រសិនបើបណ្ណសន្យារ៉ាប់រងអស់សុពលភាពដោយសារការខកខានបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ លោកអ្នកអាចធ្វើការស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញតាមការកំណត់របស់ក្រុមហ៊ុន។

លក្ខណៈពិសេសរបស់គម្រោងនេះ

- ក ជាមធ្យោបាយមួយដែលផ្តល់ទាំងការសន្សំ និងការការពារអនាគតការសិក្សារបស់កូនលោកអ្នក
- ខ កូនលោកអ្នកទទួលបាន **100%** នៃទឹកប្រាក់ធានារ៉ាប់រង ពេលបណ្ណសន្យារ៉ាប់រងដល់កាលកំណត់
- គ ទទួលបានប្រាក់សំណងរហូតដល់ **200%** នៃទឹកប្រាក់ធានារ៉ាប់រងក្នុងករណីគ្រោះថ្នាក់ដល់អាយុជីវិត ឬពិការភាពទាំងស្រុង
- ឃ ទទួលបាន**ភាគលាភ**ប្រចាំឆ្នាំ (ចាប់ពីឆ្នាំទី 3 ទៅ)
- ង អាចដកភាគលាភបូកបង្គរ ឬ ស្នើកម្ចីពីបណ្ណសន្យារ៉ាប់រង យកមកប្រើប្រាស់ក្នុងករណីចាំបាច់
- ច បុព្វលាភធានារ៉ាប់រងត្រូវបានលើកលែងក្នុងករណីអ្នកបង់ប្រាក់មានគ្រោះអកុសលណាមួយ

ហេតុអ្វីលោកអ្នកគួរបន្ថែម អត្ថប្រយោជន៍ព្យាបាលជំងឺឆ្លងឆ្លុះសម្រាប់អ្នកបង់ប្រាក់ ?

1

ទទួលបានការការពាររហូតដល់ **26** ស្ថានភាពជំងឺឆ្លងឆ្លុះដែលមានទឹកប្រាក់ធានារ៉ាប់រង
រហូតដល់ **\$200,000**



2

ទទួលបាន **50%** នៃទឹកប្រាក់ធានារ៉ាប់រងសម្រាប់ព្យាបាលជំងឺឆ្លងឆ្លុះកម្រិតដំបូង
(អតិបរមា \$25,000)



3

បុព្វលាភធានារ៉ាប់រងត្រូវបានលើកលែងបន្ទាប់ពី ប្រាក់សំណងករណីជំងឺឆ្លងឆ្លុះកម្រិតធ្ងន់
បានផ្តល់ជូនរួច



*ប្រភពទិន្នន័យ World Life Expectancy, 2017



តើគម្រោងនេះនឹងជួយលោកអ្នកបានយ៉ាងដូចម្តេច?



លោក ស៊ីថា បានសន្សំប្រាក់រយៈពេល **18** ឆ្នាំ ដើម្បីឲ្យកូនស្រីគាត់ទៅសិក្សានៅសាកលវិទ្យាល័យ ជាមួយគម្រោង **"អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនុឡាយហ្វ៊ី"** ក្នុងទឹកប្រាក់ចំនួន **\$10,000**។

លោក ស៊ីថា បានទិញកញ្ចប់ការការពារបន្ថែមសម្រាប់ រូបគាត់ដែលមាន **អត្ថប្រយោជន៍ ព្យាបាលជំងឺធ្ងន់ធ្ងរ** ចំនួន **\$20,000****។

- 1 តើលោក ស៊ីថា ត្រូវបង់**បុព្វលាភធានារ៉ាប់រង ប្រចាំឆ្នាំ**ចំនួនប៉ុន្មាន?
- 2 តើលោក ស៊ីថា និងកូនស្រី អាចទទួលបាន **ប្រាក់សំណង**មកវិញចំនួនប៉ុន្មាន?

បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ

អនាគតការសិក្សារបស់កូនខ្ញុំ ជាមួយ មេនុឡាយហ្វ៊ី	\$650
អត្ថប្រយោជន៍ព្យាបាល ជំងឺធ្ងន់ធ្ងរ	\$20*
បុព្វលាភធានារ៉ាប់រងសរុប	\$670

ចាប់ពីឆ្នាំទី 18 ទៅ

កូនស្រីលោក ស៊ីថា ទទួលបាន ទឹកប្រាក់ចំនួន **\$10,000** សម្រាប់ការ សិក្សារយៈពេល **4** ឆ្នាំ (**\$2,500/ឆ្នាំ**) បូកជាមួយភាគលាភបូកបង្ក



ប្រសិនបើហេតុការណ៍អកុសលកើតឡើងលើលោកស៊ីថា

មានជំងឺធ្ងន់ធ្ងរ	កម្រិតដំបូង
	កម្រិតធ្ងន់
ពិការភាព ទាំងស្រុង ឬ មរណភាព	មិនបណ្តាលមកពីគ្រោះថ្នាក់
	បណ្តាលមកពីគ្រោះថ្នាក់

ប្រាក់សំណង និងអត្ថប្រយោជន៍

\$10,000	និងបុព្វលាភធានារ៉ាប់រង ត្រូវបានលើកលែង
\$20,000**	
\$20,000**	
\$40,000**	

ប្រសិនបើហេតុការណ៍អកុសលលើកូន

មរណភាព	មិនបណ្តាលមកពីគ្រោះថ្នាក់
	បណ្តាលមកពីគ្រោះថ្នាក់

ប្រាក់សំណង		រួមជាមួយនឹង ភាគលាភ បូកបង្ក
\$10,000		
\$20,000		

*បុព្វលាភធានារ៉ាប់រងសម្រាប់អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរអាចនឹងមានការកែប្រែនាពេលអនាគត។
 **ប្រាក់សំណងដែលត្រូវផ្តល់ជូននឹងត្រូវកាត់កងចេញពីប្រាក់សំណងករណីជំងឺធ្ងន់ធ្ងរដែលបានទូទាត់ពីមុន។

កំណត់សម្គាល់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
 សូមអានសេចក្តីលម្អិតក្នុងបណ្ណសន្យារ៉ាប់រង។

អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា

ទទួលបាន	100% នៃទឹកប្រាក់ធានារ៉ាប់រង	សម្រាប់ការធានាលើ	ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ រហូតដល់ \$25,000
	100% នៃទឹកប្រាក់ធានារ៉ាប់រង		មរណភាពមិនបណ្តាល មកពីគ្រោះថ្នាក់
	200% នៃទឹកប្រាក់ធានារ៉ាប់រង		មរណភាពបណ្តាល មកពីគ្រោះថ្នាក់

ហេតុអ្វីលោកអ្នកគួរបន្ថែម "អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា"

អត្ថប្រយោជន៍

1

100% នៃទឹកប្រាក់ធានារ៉ាប់រងត្រូវបានផ្តល់ជូនសម្រាប់ព្យាបាល ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ដែលការពារលើ 16 ស្ថានភាពជំងឺ

2

200% នៃទឹកប្រាក់ធានារ៉ាប់រងត្រូវបានផ្តល់ជូនក្នុង ករណីមរណភាពមិនបណ្តាលមកពីគ្រោះថ្នាក់

3

400% នៃទឹកប្រាក់ធានារ៉ាប់រងត្រូវបានផ្តល់ជូនក្នុងករណីមរណភាពបណ្តាលមកពីគ្រោះថ្នាក់

**\$ បន្ថែមបុព្វលាភធានារ៉ាប់រងសម្រាប់
កញ្ចប់ធានាប្រមាណជា \$50**

**សម្រាប់កញ្ចប់ធានា
\$10,000**

បុត្រធីតាលោកអ្នក នឹងទទួលបានអត្ថប្រយោជន៍ សរុបជាច្រើនដូចជា៖

ជំងឺធ្ងន់ធ្ងរ	កម្រិតធ្ងន់	\$10,000*
មរណភាព	មិនបណ្តាលមកពីគ្រោះថ្នាក់	\$20,000**
	បណ្តាលមកពីគ្រោះថ្នាក់	\$40,000**
អត្ថប្រយោជន៍	សម្រាប់ការសិក្សា	\$10,000


ប្រភេទជំងឺធ្ងន់ធ្ងរដែលត្រូវបានការពារសម្រាប់អ្នកបង់ប្រាក់

ប្រភេទជំងឺធ្ងន់ធ្ងរដែលត្រូវបានការពារសម្រាប់បុត្រធីតាកម្រិតធ្ងន់

ជំងឺធ្ងន់ធ្ងរ	កម្រិតដំបូង	កម្រិតធ្ងន់	កម្រិតធ្ងន់
 មហារីក	1. ជំងឺមហារីកដំណាក់កាលដំបូង 2. ជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូង 3. ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដំណាក់កាលដំបូង 4. ជំងឺមហារីកប្លោកនោមដំណាក់កាលដំបូង 5. ជំងឺមហារីកគ្រាប់ឈាមដំណាក់កាលដំបូងដែលបណ្តាលមកពីការខូចខ្លួនឆ្អឹង	14. ជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ	1. ជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ
 បេះដូង	6. ការដាក់បញ្ចូលថ្មជំនួយបេះដូង ឬ ការប្រើ ឧបករណ៍ជំនួយដល់ការកន្ត្រាក់សាច់ដុំបេះដូង 7. ការវះកាត់ជួសជុលសរសៃឈាមបេះដូង 8. ការវះកាត់តិចតួចនៃសរសៃឈាមក្រហមធំ	15. ជំងឺតាំងបេះដូង 16. ការវះកាត់សរសៃឈាមបេះដូង 17. ការវះកាត់ធ្ងន់ធ្ងរនៃសរសៃឈាមក្រហមធំ	2. ការវះកាត់ធ្ងន់ធ្ងរនៃសរសៃឈាមក្រហមធំ 3. ការវះកាត់ប្រើសបេះដូង
 ខួរក្បាល	9. ការវះកាត់សរសៃឈាមខួរក្បាល ឬ ដុំសរសៃឈាមខួរក្បាលដែលមានភាពមិនប្រក្រតី	18. ជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ	4. ជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ 5. ជំងឺដុំសាច់ខួរក្បាល មិនមែនមហារីក 6. ជំងឺរលាកខួរក្បាល 7. ជំងឺរលាកស្រោមខួរក្បាលដោយបាក់តេរី 8. ការប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ
 ថ្លើម	10. ការវះកាត់ថ្លើម	19. ការខូចថ្លើមដំណាក់កាលចុងក្រោយ	9. ការខូចថ្លើមដំណាក់កាល ចុងក្រោយត
 សួត	11. ការវះកាត់យកសួតមួយចំហៀងទាំងមូលចេញ	20. ជំងឺសួតដំណាក់កាលចុងក្រោយ	10. ជំងឺសួតដំណាក់កាល ចុងក្រោយ
 តម្រងនោម	12. ការវះកាត់តម្រងនោម / ការកាត់តម្រងនោមមួយចំហៀងចេញ	21. ការខូចតម្រងនោម	11. ការខូចតម្រងនោម
	13. ការវះកាត់ផ្លាស់ប្តូរពោះវៀនតូច	ការវះកាត់ផ្លាស់ប្តូរសរីរាង្គ 22. បេះដូង 23. សួត 24. ថ្លើម 25. តម្រងនោម 26. លំពែង	ការវះកាត់ផ្លាស់ប្តូរសរីរាង្គ 12. បេះដូង 13. សួត 14. ថ្លើម 15. តម្រងនោម 16. លំពែង

ហេតុអ្វីត្រូវជ្រើសរើស មេនូឡាយហ្វី ខេមបូឌា?

ការិយាល័យស្នាក់ការកណ្តាល និងសាខា



ធនាគារដៃគូ ចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត



ពានរង្វាន់ជាតិ និងអន្តរជាតិ



សម្គាល់៖ ទិន្នន័យគិតត្រឹមខែ ធ្នូ ឆ្នាំ ២០២១

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

ក្រុមហ៊ុន មេនូឡាយហ្វី (ខេមបូឌា) ភីអិលស៊ី

អគារធីខេសេនត្រល លេខ 12 ជាន់ផ្ទាល់ដី ផ្លូវលេខ 289 សង្កាត់បឹងកក់ទី 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ

☎ 1800 211 211

🌐 www.manulife.com.kh

📘 www.facebook.com/ManulifeKH

សេចក្តីបញ្ជាក់៖

សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងអត្ថប្រយោជន៍ បណ្ណសន្យារ៉ាប់រងរបស់លោកអ្នក សូមអាន ខ និងលក្ខខណ្ឌដែលមាននៅក្នុងកិច្ចសន្យាធានារ៉ាប់រងរបស់លោកអ្នក។



ឆ្នាំ 1887

បង្កើតឡើងនៅ ទីក្រុង តូរ៉ូនតូ ប្រទេសកាណាដា



155+ ឆ្នាំ

នៃបទពិសោធន៍អាជីវកម្ម នៅកាណាដា អាមេរិក និងអាស៊ី



ឆ្នាំ 2012

ចាប់ផ្តើមប្រតិបត្តិការ នៅប្រទេសកម្ពុជា

ករណីមិនធានាសំខាន់ៗ

ពុំមានអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ នឹងត្រូវបានទូទាត់ជូនឡើយ ឬពុំមានបុព្វលាភ ធានារ៉ាប់រងណាមួយ នឹងត្រូវបានលើកលែងឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ឬដោយប្រយោលទាំងស្រុងឬដោយផ្នែកពីករណីណាមួយដែលបានកំណត់ ខាងក្រោម៖

1. ការប៉ុនប៉ងសម្លាប់ខ្លួន ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបី ស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
2. ការប្រព្រឹត្តឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយដោយម្ចាស់បណ្ណសន្យារ៉ាប់រងឬអ្នកត្រូវ បានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណៈសម្បត្តិអ្នកទទួលផល) ឬ
3. ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿង ស្រវឹងហួសកម្រិត
4. សង្គ្រាមឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្គ្រាម(បើទោះជាត្រូវបានប្រកាសឬមិន ប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្តី ឬ
5. ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។

ករណីមិនធានាខាងលើ គឺជាចំណុចសំខាន់ៗមួយចំនួនតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ និងករណីមិនធានានីមួយៗ សូមពិនិត្យមើលបណ្ណសន្យារ៉ាប់រងដែលបានភ្ជាប់មកជាមួយកិច្ចសន្យាធានារ៉ាប់រង

